

យើងខ្ញុំជឿថាលោកអ្នកមាន សំណួរជាច្រើន

មុនពេលយើងចុះឈ្មោះ

ហេតុអ្វីបានជាសិស្សានុសិស្សចុះឈ្មោះអ្វីនៅ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិតនៃទីក្រុងហ្វីឡាដេលហ្វី (Philadelphia Virtual Academy (PVA))?

សិស្សានុសិស្សអាចចុះឈ្មោះរៀននៅ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិតនៃទីក្រុងហ្វីឡាដេលហ្វី (PVA) ដោយសារមូលហេតុជាច្រើន។ សិស្សានុសិស្សដែលមានចំណូលចិត្ត ផ្សេងៗ (ឧទាហរណ៍ កីឡា របាំ ដង្រី) ត្រូវធ្វើដំណើរយ៉ាងញឹកញាប់ ឬត្រូវការពេលវេលាដែលអាចផ្លាស់ប្តូរបាន ខុសពីទម្លាប់។ សិស្សានុសិស្សចុះឈ្មោះរៀនដោយសារ មាន បញ្ហាសុខភាព ឬបញ្ហាសង្គម។ សិស្សានុសិស្សដទៃទៀតចង់បង្កើនល្បឿននៃការសិក្សារបស់ខ្លួន។

តើអ្នកអាចចុះឈ្មោះអ្វីនៅ PVA?

សិស្សានុសិស្សដែល បានរៀនចប់ថ្នាក់ទី៥ នៅពេលចាប់ផ្តើមឆ្នាំសិក្សា រៀនថ្នាក់ទី៦ ដល់ទី១២ និង/ឬ មានអាយុ២១ឆ្នាំ ក្នុងកំឡុងឆ្នាំសិក្សា អាចទៅរៀននៅ PVA ។

តើអស់ថ្លៃប៉ុន្មានដើម្បីចុះឈ្មោះអ្វីនៅ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត?

មិនចាប់បង់ថ្លៃសាលាទេ ដើម្បីរៀននៅ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត ឲ្យតែសិស្សជាអ្នករស់នៅក្នុងតំបន់របស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដេលហ្វី។ ដូចជាសាលារដ្ឋ នីមួយៗដែរ សិស្សានុសិស្សត្រូវទិញសម្ភារៈដោយខ្លួនឯង សម្រាប់កិច្ចការសាលា និងកិច្ចការផ្សេងៗទៀត។

តើខ្ញុំអាចចុះឈ្មោះកូនដោយវិធីណា?

ដើម្បីចុះឈ្មោះសិស្សក្នុង វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត សូមមើលវិបសៃរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដេលហ្វី www.philasd.org/laguage/khmer/pva និង/ឬ ធ្វើ សំណួរមកយើងខ្ញុំតាមវិបសៃ www.philasd.org/laguage/khmer/help ឬទូរស័ព្ទមកលេខ ២១៥-៤០០-៨៤៨៤។

ដើម្បីចុះឈ្មោះកូន តើខ្ញុំត្រូវការ សេចក្តីយល់ព្រមពីក្រសួងអប់រំរបស់ខ្ញុំ ដែរឬទេ?

ត្រូវការ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត គឺជាកម្មវិធីរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដេលហ្វី ហើយក្រសួងត្រូវយល់ព្រមនូវការចុះឈ្មោះរបស់លោកអ្នក។

តើ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត អ្វីនៅពេលមួយឆ្នាំឬអ្វី?

ទេ យើងធ្វើតាមប្រក្រតីទិនរបស់សាលា។ ទោះជាដូច្នោះក៏ដោយ ដោយសារគ្មានថ្ងៃឈប់ពីព្រោះធ្លាក់ទឹកភក នៅ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត ថ្ងៃចប់សាលាមិនខុសពីកាល វិភាគដែលបានកំណត់នៅពេលចាប់ផ្តើមឆ្នាំសិក្សាទេ។ ថ្ងៃចូលរៀនគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣។

តើខ្ញុំអាចចុះឈ្មោះកូនក្នុង វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត នៅពេលណា?

លោកអ្នកអាចចុះឈ្មោះនៅក្នុងថ្ងៃនេះ សម្រាប់ថ្នាក់ដែលចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០១៣! រយៈពេលចុះឈ្មោះត្រូវគ្នានឹងថ្ងៃចាប់ផ្តើម ជាទូទៅ ចាប់ផ្តើមនៅខែ (ខែសីហា- កញ្ញា) និងពាក់កណ្តាលឆ្នាំ (ខែមករា) នៃឆ្នាំសិក្សា។ ទោះជាដូច្នោះក៏ដោយ សិស្សានុសិស្សអាចចុះឈ្មោះនៅពេលណាក៏បាន នៅក្នុងកំឡុងឆ្នាំសិក្សា។

តើកូនខ្ញុំត្រូវការអ្វី ដើម្បីឲ្យមានជោគជ័យនៅ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត?

អ្វីដែលសំខាន់ជាងគេបង្អស់សម្រាប់ជោគជ័យរបស់សិស្សគឺ ការទាក់ទាញចិត្ត។ បើសិនជាសិស្សចង់ឲ្យមានជោគជ័យនៅសាលា ដោយមានជំនួយពីបុគ្គលិករបស់យើង ពួកគេនឹងទទួលបានជោគជ័យ។ សិស្សានុសិស្សក៏ត្រូវការ ចំណេះដឹងផ្សេងៗទៀតដែរ ដូចជាចំណេះដឹងផ្នែក របៀបរៀបចំ ការធ្វើទំនាក់ទំនង អក្សរសិល្ប៍ និងកុំព្យូទ័រ - អ្វីៗ ទាំងនេះអាចរៀនបាន ដោយសិស្សដែលមានចំណង់ចំណូលចិត្ត។ ការចូលរួម និងការគាំទ្រ របស់មាតាបិតាក៏ជាកិច្ចដ៏សំខាន់ដល់ជោគជ័យរបស់សិស្សដែរ។

តើមានកន្លែងណាដែលខ្ញុំអាចទៅសួរនៅ ព័ត៌មាន/ជំនួយ បន្ថែមបាន?

PVA បង្កើត មណ្ឌលសិក្សាដែលអ្នកអាចមកគ្រប់ពេល ទូទាំងទីក្រុង ដើម្បីឲ្យគ្រូគ្រូសារ និងសិស្សានុសិស្ស អាចទទួលបានព័ត៌មានអំពី វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត ជំនួយក្នុងការចុះឈ្មោះ ឬការណែនាំវិសមុខវិជ្ជាដែលរៀនតាមអ៊ិនធឺណិត នៅក្នុងកំឡុងឆ្នាំសិក្សា។ មណ្ឌលសិក្សាដែលអ្នកអាចមកគ្រប់ពេល មាន គ្រូជំនួយ និងបុគ្គលិក ផ្នែកអប់រំវិសេស ដើម្បីតម្រូវតាមសេចក្តីត្រូវការរបស់លោកអ្នក។ មណ្ឌលទីមួយស្ថិតនៅ មជ្ឈមណ្ឌលអប់រំនៃ ក្រសួងអប់រំនៃទីក្រុងហ្វីឡាដេលហ្វី អាសយដ្ឋានលេខ 440 N. Broad Street ទីកន្លែងផ្សេងៗទៀត នឹងប្រកាសជូននៅថ្ងៃក្រោយ។

មុខវិទ្យា និងពិធី

តើ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត (PVA) ប្រើកម្មវិធីសិក្សាអ្វីទៅ?

គោលសំខាន់ៗនៃកម្មវិធីសិក្សារបស់ វិទ្យាស្ថានសិក្សាតាមអ៊ិនធឺណិត ភាគច្រើន បានបង្កើតឡើងដោយគ្រូ ដែលមានវិញ្ញាបនបត្រពីរដ្ឋធីនស៊ីលវេញ្យារបស់យើង ដោយយោងទៅ

តាមគំរូរបស់រដ្ឋឆីនស៊ីលវេញ។ ដើម្បីផ្តល់ឲ្យសិស្សានុសិស្សនូវការជ្រើសរើសមុខវិទ្យាខុសៗគ្នា វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត ក៏អាចប្រើក្រុមអ្នកផ្តល់មុខវិទ្យាផ្សេងទៀត ដែលធ្លាប់បានវាយតម្លៃថាមានគុណភាពខ្ពស់។ ការធ្វើដូច្នោះ គឺអនុញ្ញាតឲ្យគ្រូផ្តល់កម្មវិធីសិក្សាខុសៗគ្នា ទៅតាមសមត្ថភាព និងរបៀបសិក្សា របស់សិស្សានុសិស្សម្នាក់ៗ។ ថ្នាក់រៀនមានតាមកម្រិតនៃសមត្ថភាពខុសៗគ្នា រួមទាំងកម្រិត មូលដ្ឋាន (anchors/foundation) ត្រៀមសម្រាប់មហាវិទ្យាល័យ (college prep) និង ពិសេស (honors)។ មុខវិជ្ជានៃកម្មវិធីសិក្សាកម្រិតខ្ពស់ ផ្តល់ឲ្យតាមរយៈក្រុមដែលគេបានជ្រើសរើស។

ស & ប

តើកូនរបស់ខ្ញុំត្រូវរៀនមុខវិទ្យាតាមកម្រិតជួបៗគ្នាទាំងអស់ ឬអី?
 ទេ កូនរបស់លោកអ្នកអាចប្រឡងចូលក្នុងកម្រិត មូលដ្ឋាន នៃមុខវិទ្យាមួយ ហើយកម្រិត ពិសេស នៃមុខវិទ្យាផ្សេងទៀត។ ក្នុងស្ថានភាពដូច្នោះក៏បានដែរ នៅ PVA យើងខ្ញុំនឹងចុះឈ្មោះពួកគេក្នុងមុខវិទ្យានីមួយៗ ដែលត្រូវតាមសេចក្តីត្រូវការរបស់ពួកគេ ទោះបីជាកម្រិត ជំនួយបន្ថែម ឬកម្រិតខ្ពស់ ក៏ដោយ។

<p>១</p> <p>កម្រិត មូលដ្ឋាន (Anchors/Foundation) មុខវិជ្ជាដែលជាមូលដ្ឋាន នៃមុខវិជ្ជាដើម ដើម្បីឲ្យមានការងាយស្រួលក្នុងការអាន និងការយល់ដឹង</p>	<p>២</p> <p>កម្រិត ត្រៀមសម្រាប់មហាវិទ្យាល័យ (College Prep) មុខវិជ្ជាដែលបង្រៀនតាមទម្លាប់មុខវិជ្ជាដើមដែលបានរៀបចំតាមកម្រិតថ្នាក់</p>	<p>៣</p> <p>កម្រិត ពិសេស (Honors) មុខវិជ្ជាដែលផ្តល់សកម្មភាពរៀនបន្ថែម និងកិត្តិយសនៅលើ ព្រឹត្តិបត្រពិន្ទុរបស់សិស្ស</p>	<p>៤</p> <p>កម្រិត ខ្ពស់ (Advanced Placement (AP)) មុខវិជ្ជាដែលផ្តល់ឱកាសឲ្យសិស្សទទួលបានពិន្ទុសម្រាប់មហាវិទ្យាល័យ នៅពេលរៀនចប់មុខវិជ្ជាតាមរយៈការប្រឡង AP បានលទ្ធផលល្អសម្រាប់មុខវិជ្ជានោះ។</p>
---	--	---	--

តើគេឲ្យសិស្សរៀននៅ វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត ដោយវិធីណា?
 គេនឹងដាក់សិស្សានុសិស្សទៅតាម ឯកសារនៃការសិក្សារបស់ពួកគេពីមុន និងការប្រឡងឲ្យដឹងកម្រិតនៃមុខវិជ្ជាសម្រាប់រៀននៅ វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត។ ការចាត់តាំងឲ្យបានត្រឹមត្រូវទៅតាមមុខវិជ្ជា គឺជាលក្ខណៈសំខាន់ដល់ជោគជ័យរបស់សិស្សដែលសិក្សាតាមអ៊ិនធឺណិត។ ការប្រឡងឲ្យដឹងកម្រិតរបស់ PVA ដើម្បីធ្វើយ៉ាងណាឲ្យសិស្សដែលបានចុះឈ្មោះសម្រាប់មុខវិជ្ជាដែលសិក្សាតាមអ៊ិនធឺណិតត្រូវតាមកម្រិតនៃការយល់ដឹងរបស់ពួកគេ។ ការប្រឡងរបស់ PVA មានសម្រាប់មុខវិទ្យាសំខាន់ៗ ដូចជា អក្សរសាស្ត្រ គណិតវិទ្យា វិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ។ ហើយក៏មានការប្រឡង ដើម្បីពិនិត្យមើលចំណេះដឹងផ្នែក វេយ្យាករណ៍នៃភាសាអង់គ្លេស និងគណិតវិទ្យា។ មានតែការប្រឡងដើម្បីពិនិត្យមើលចំណេះដឹងផ្នែក វេយ្យាករណ៍នៃភាសាអង់គ្លេស និងគណិតវិទ្យា តែប៉ុណ្ណោះ ដែលគេតម្រូវឲ្យប្រឡងមុនពេលចុះឈ្មោះរៀនមុខវិទ្យាផ្សេងៗ។ គេអាចតម្រូវឲ្យធ្វើការប្រឡងមុខវិជ្ជាអ្វីមួយ បើសិនជាសិស្សរៀនមិនបានតាមកម្រិតថ្នាក់ ក្នុងការអាន និង/ឬ គណិតវិទ្យា ឬបើសិនជាឯកសារនៃការសិក្សារបស់ពួកគេបង្ហាញថា មានការខ្វះខាតក្នុងការសិក្សាមុខវិជ្ជាអ្វីមួយ។ គេតាមដានសិស្សានុសិស្សដើម្បីធ្វើយ៉ាងណាឲ្យពួកគេរៀនឲ្យបានត្រឹមត្រូវតាមកម្រិតថ្នាក់។

តើសិស្សានុសិស្សត្រូវមន្ត្រីដោយវិធីណា ដើម្បីទទួលបានជោគជ័យ?
 គេតម្រូវឲ្យសិស្សានុសិស្សទាំងអស់ទៅចូលរួម និងបញ្ចប់ ថ្នាក់ណែនាំ នៅអាទិត្យចុងក្រោយនៃខែសីហា។ ថ្នាក់នេះពន្យល់សិស្សានុសិស្សអំពី របៀបប្រើកុំព្យូទ័រ ធ្វើកិច្ចការក្នុងថ្នាក់របស់ពួកគេ ចូលរួមក្នុងការបង្រៀនផ្ទាល់តាមអ៊ិនធឺណិត ទាក់ទងត្រូវរបស់ពួកគេ និងការធ្វើទំនាក់ទំនងដែលមានប្រសិទ្ធភាពតាមអ៊ិនធឺណិត។ ការធ្វើដូច្នោះ គឺដើម្បីបញ្ជាក់ថា សិស្សានុសិស្សទាំងអស់មាន សម្ភារៈ និងចំណេះដឹង ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ។ ឆ្នាំនេះ ការណែនាំបានកំណត់ធ្វើនៅ ថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣។



**តើលោកអ្នកជួយខ្ញុំ
 យ៉ាងដូចម្តេចខ្លះ
 ដើម្បីឲ្យខ្ញុំទទួលបានជោគជ័យ
 ក្នុងការសិក្សាតាមអ៊ិនធឺណិត ?**

តើវិន្ទុរបស់កូនខ្ញុំអាចប្តូរនៅសម្រាប់ វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត ឬទេ?
 អាចប្តូរបាន ពិន្ទុដែលកូនលោកអ្នករៀនបាននៅសាលារដ្ឋ សាលាឯកជន ឬសាលាសាសនា ណាមួយ រួមទាំងការរៀននៅផ្ទះ នឹងប្តូរទៅសម្រាប់ វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត បើសិនជាពិន្ទុទាំងនោះត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំនៃរដ្ឋឆីនស៊ីលវេញ។

តើពេលវេលារបស់ការវិនិច្ឆ័យនៃមុខវិជ្ជាសិក្សា សម្រាប់សិស្សានុសិស្សវិទ្យាល័យ ដូចម្តេចដែរ នៅ វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត?
 កាលវិភាគរបស់សិស្សានុសិស្សនៅ វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត បានកំណត់ទៅតាមការតម្រូវនៃការបញ្ចប់ការសិក្សារបស់ ក្រសួងអប់រំនៃទីក្រុងហ្សឺណែវ។ មុខវិទ្យាទូទៅសម្រាប់វិទ្យាល័យគឺប្រាំមួយពិន្ទុក្នុងមួយឆ្នាំ។ អ្នកផ្តល់ឱវាទនឹងពិនិត្យព្រឹត្តិបត្រពិន្ទុពីសាលាចាស់របស់សិស្ស ដើម្បីសម្រេចថាមុខវិទ្យាអ្វីដែលសិស្សត្រូវរៀន ដើម្បីអាចបញ្ចប់ការសិក្សា។ មុខវិទ្យាបានរៀបចំទៅតាមការរីកចម្រើននៃមុខវិជ្ជាជាទូទៅ លើកលែងតែមានការចាំបាច់ដែលត្រូវកំណត់ពេលវេលាផ្សេងទៀត។ ពេលណាសិស្សានុសិស្សចុះឈ្មោះនៅ វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិតនៅពេលណាមួយ ក្រៅពីពេលចាប់ផ្តើមនៃឆ្នាំសិក្សា យើងនឹងព្យាយាមគ្រប់បែបយ៉ាង ដើម្បីឲ្យគ្រូគ្នានឹងមុខវិទ្យាដែលពួកគេបានរៀននៅ

សាលាចាស់របស់ពួកគេ ហើយចាប់ផ្តើមអ្វីៗដែលគេមិនទាន់បញ្ចប់នៅឡើយ។ បើសិស្សរៀនភ្នាក់មុខវិទ្យាណាមួយនៅសាលាចាស់របស់ខ្លួន ពួកគេត្រូវតម្រូវឲ្យរៀនមុខវិទ្យា នោះជាថ្មីម្តងទៀត ដោយចាប់ផ្តើមពីដំបូង ដោយមិនគិតពីពេលវេលាដែលពួកគេចាប់ផ្តើមរៀននៅ វិទ្យាល័យសិក្សាតាមអ៊ិនធឺណិត។

តើគោលបំណងរបស់ការវិនិច្ឆ័យមុខវិទ្យាសិក្សា សម្រាប់សិស្សអនុវិទ្យាល័យ ដូចម្តេចដែរ នៅ វិទ្យាល័យសិក្សាតាមអ៊ិនធឺណិត?

កាលវិភាគរបស់សិស្សអនុវិទ្យាល័យ រៀបចំឲ្យសមស្របទៅតាមមុខវិទ្យាកាលពីឆ្នាំមុន និងកម្រិតថ្នាក់បច្ចុប្បន្ន របស់ពួកគេ។ ការលើកលែងដ៏សំខាន់គឺ រៀបចំ សម្រាប់មុខវិទ្យាសិក្សា ឲ្យបានសមស្របបំផុត ទៅតាមកម្រិតបន្ទាប់ នៃការយល់ដឹងរបស់សិស្ស ដោយមិនគិតពីកម្រិតថ្នាក់។ មុខវិទ្យាសំខាន់ៗសម្រាប់អនុវិទ្យាល័យ ទាំងអស់ គឺជាមុខវិទ្យាដែលត្រូវរៀនពេញមួយឆ្នាំ ចំណែកមុខវិទ្យាផ្នែក សុខភាព កាយវិការ ភូមិសាស្ត្រ និងជន្លឺ ជាមុខវិទ្យាសម្រាប់មួយឆ្នាំ។ បើសមរម្យ សិស្សអនុវិទ្យាល័យអាចអនុញ្ញាតឲ្យរៀនភាសាបរទេស។

តើតម្រូវការសម្រាប់បញ្ចប់ការសិក្សានៅ វិទ្យាល័យសិក្សាតាមអ៊ិនធឺណិត មានអ្វីខ្លះ?

តម្រូវការសម្រាប់បញ្ចប់ការសិក្សានៅ វិទ្យាល័យសិក្សាតាមអ៊ិនធឺណិត គឺដូចគ្នានឹងតម្រូវការរបស់ក្រសួងអប់រំ ដែរ។

គ្រូ និង បុគ្គលិក

តើអ្នកអាចជ្រៀមថ្នាក់នៅ វិទ្យាល័យសិក្សាតាមអ៊ិនធឺណិត?

ថ្នាក់របស់ PVA ទាំងអស់ បង្រៀនដោយគ្រូដែលមានសមត្ថភាពខ្ពស់ ដែលបានចុះកិច្ចសន្យាដោយ Brandywine Virtual Academy។ គ្រូរបស់ PVA ទាំងអស់ ជាគ្រូដែល មានវិញ្ញាបនបត្រពីរដ្ឋធីនស៊ីលវេញ៉ា ក្នុងមុខវិទ្យាដែលពួកគេបង្រៀន។ គ្រូភាគច្រើនបង្រៀនពេញម៉ោង ហើយធ្វើការនៅការិយាល័យរបស់យើងក្នុងតំបន់ Chester។ ពួក គេធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីឲ្យពួកគេអាចសហការ ផ្តល់គំនិត និងជោគជ័យ របស់ពួកគេ ឲ្យគ្នាទៅវិញទៅមក។ មុខវិទ្យាសំខាន់ៗនីមួយៗ មានគ្រូដែលមាន វិញ្ញាបនបត្រផ្នែកអប់រំពិសេស ដែលសហការជាមួយគ្រូ ដើម្បីរៀបចំកម្មវិធីសិក្សានីមួយៗ ឲ្យត្រូវតាមសេចក្តីត្រូវការរបស់សិស្ស។ អាចទាក់ទងគ្រូបាននៅ ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ពីម៉ោង ៨:០០ ព្រឹក ដល់ ម៉ោង ៨:០០ យប់ និងថ្ងៃសុក្រ ពីម៉ោង ៨:០០ ព្រឹក ដល់ ម៉ោង ៤:០០ ល្ងាច តាម អ៊ីមែល និងទូរស័ព្ទ ឬតាមការិយាល័យនៅក្នុង អ៊ិនធឺណិត របស់ពួកគាត់។

តើសិស្សអនុវិទ្យាល័យអាចទទួលបានជំនួយពីគ្រូរបស់ពួកគេ ដោយវិធីណា?

សិស្សអនុវិទ្យាល័យមានមធ្យោបាយច្រើនយ៉ាង ដើម្បីទាក់ទងជាមួយគ្រូរបស់ពួកគេ។ មធ្យោបាយដែលគេនិយមជាងគេគឺ ក្នុងការិយាល័យ នៅតាមអ៊ិនធឺណិត ប៉ុន្តែសិស្សអនុ វិទ្យាល័យ និងគ្រូ ក៏ទាក់ទងគ្នាតាម ទូរស័ព្ទ ឬអ៊ីមែល ដែរ។ សិស្សអនុវិទ្យាល័យស្រីសយកវិធីដែលពួកគេចូលចិត្តជាងគេ។

តើ វិទ្យាល័យសិក្សាតាមអ៊ិនធឺណិត មានអ្នកផ្តល់ខ្លឹមសារឬទេ?

មាន។ អ្នកផ្តល់ខ្លឹមសារនៅ PVA ជួយ រៀបចំកាលវិភាគ ត្រៀមសិស្សអនុវិទ្យាល័យសម្រាប់មហាវិទ្យាល័យ គាំទ្រដល់សេចក្តីត្រូវការផ្នែកអប់រំពិសេស និងជួយសិស្សអនុវិទ្យាល័យ រៀងបញ្ហាផ្ទាល់ខ្លួន។

តើគ្រូជំនួយ ជាអ្វី?

គ្រូជំនួយ ជាអ្នកជួយគ្រូដើម្បី ទាក់ទងទៅសិស្សអនុវិទ្យាល័យ ជំរុញការទាក់ទង និងរួមសហការជាមួយគ្រូ ដើម្បីជួយសិស្សឲ្យមានជោគជ័យ។ គ្រូជំនួយ ទាក់ទងទៅសិស្សអនុ វិទ្យាល័យអំពី ការរីកចម្រើនក្នុងការសិក្សា និងវត្តមានអវត្តមាន។ ពួកគាត់ជួយសិស្សអនុវិទ្យាល័យឲ្យមានការប៉ិនប្រសប់ក្នុង ការរៀបចំ និងការសិក្សា។ ពួកគាត់ក៏អាចជួយអ្វីៗ ដែលទាក់ទងនឹងបច្ចេកទេសទូទៅ។

សេវាបម្រើពិសេស

ចុះបើសិនជាកូនខ្ញុំត្រូវការសេវាអប់រំពិសេសៗ?

នឹងមានអង្គប្រជុំសម្រាប់សិស្សអនុវិទ្យាល័យដែលមាន គម្រោងការសិក្សាសម្រាប់សិស្សម្នាក់ៗ (IEP) ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យគោលបំណងនៅក្នុង IEP អាចធ្វើបាន សម្រេចនៅ PVA។ បើសិនជាក្រុម IEP ព្រមព្រៀងថា ការចាត់តាំងសិស្សជាការត្រឹមត្រូវ គេនឹងចេញលិខិតសំណូមពរសុំឲ្យមានការចាត់តាំង (NOREP) ហើយចុះហត្ថលេខា ដោយមាតាបិតា។ គ្រូដែលមានវិញ្ញាបនបត្រផ្នែកអប់រំពិសេសនឹងធ្វើជាអ្នកគ្រប់គ្រង ផ្តល់ជំនួយសិក្សាផ្ទាល់ដល់សិស្សអនុវិទ្យាល័យ បន្ថែមលើការណែនាំដល់គ្រូមុខវិទ្យានី មួយៗ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់កែតម្រូវកិច្ចការ ឲ្យត្រូវតាមការតម្រូវរបស់ IEP។

តើគ្រូធ្វើដូចម្តេច បើកូនខ្ញុំជាសិស្សដែលត្រូវការរៀនភាសាអង់គ្លេស?

ការតម្រូវឲ្យមាន ការអាន និងការសរសេរ ច្រើន ក្នុងមុខវិទ្យាដែលសិក្សាតាមអ៊ិនធឺណិត អាចនាំមកនូវភាពលំបាកសម្រាប់សិស្សដែលត្រូវការរៀនភាសាអង់គ្លេស (ELLs)។ ជាទូទៅ យើងខ្ញុំសំណូមពរឲ្យសិស្សអនុវិទ្យាល័យទាំងអស់ដែលចុះឈ្មោះក្នុងកម្មវិធី រៀនតាមអ៊ិនធឺណិត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចតទៅ៖ មានចំណេះដឹងពាក់ព័ន្ធក អក្សរសាស្ត្រ (ភាសាដើមរបស់ពួកគេ) ការរៀបចំ ការចងដឹងចងយល់ ការតស៊ូដោយខ្លួនឯង ខាងកុំព្យូទ័រ និងការដោះស្រាយបញ្ហា។ សិស្សម្នាក់ៗត្រូវមានការវាយតម្លៃ ដើម្បី សម្រេចពីកម្មវិធីបង្ហាត់បង្រៀនអង់គ្លេសដែលជាភាសាទីពីរ (ESL) ដើម្បីជួយឲ្យសិស្ស ទទួលបានចំណេះដឹងភាសាអង់គ្លេស និងផ្តល់កម្មវិធីបង្ហាត់បង្រៀនដែលសក្តិសមតាមការ អភិវឌ្ឍន៍ និងកម្រិតនៃការបង្ហាត់បង្រៀន របស់សិស្ស។ កម្មវិធីសិក្សាតាមអ៊ិនធឺណិតអាចប្រើដើម្បី ផ្តល់កម្មវិធីសិក្សារៀងៗខ្លួន និងការបង្ហាត់បង្រៀនសិស្សដែលត្រូវការរៀន

ភាសាអង់គ្លេស ដែលបានពិន្ទុទាំងអស់ ៣,៥ ឬខ្ពស់ជាងនេះ ដែលបានពិន្ទុផ្នែកអក្សរសិល្ប៍យ៉ាងតិចបំផុត ៣,៥ ក្នុងការប្រឡង WIDA ACCESS ឬ W-APT។ យើងខ្ញុំសំណូមពរ សុំមិនឲ្យសិស្ស ELLs ដែលបានពិន្ទុក្រោម ៣,៥ ក្នុងការប្រឡង WIDA ACCESS ឬ W-APT រៀនក្នុងកម្មវិធីសិក្សាតាមអ៊ិនធឺណិត ពេញម៉ោង នេះទេ។

តើវិជ្ជាស្ថាននេះដំណើរការនៅដោយវិធីណា?

តើ វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត ដំណើរការនៅដោយវិធីណា?

សិស្សានុសិស្សត្រូវប្រើអ៊ិនធឺណិតដើម្បី ចុចចូលទៅថ្នាក់របស់ពួកគេ ប្រគល់កិច្ចការ និងទាក់ទងទៅត្រូវរបស់ពួកគេ អ្វីៗទាំងនេះគឺធ្វើឡើងតាមការប្រើអ៊ិនធឺណិត តាមរយៈកុំព្យូទ័រដែលសាលាផ្តល់ឲ្យ។ សិស្សានុសិស្សអាចរៀនពីកន្លែងណាដែលមានអ៊ិនធឺណិត ឬខ្សែទូរស័ព្ទ សម្រាប់តភ្ជាប់។

តើ “mastery” environment ជាអ្វី?

Mastery environment គឺទីកន្លែងមួយដែលសិស្សានុសិស្សត្រូវយល់ពីមេរៀន មុននឹងពួកគេបន្តទៅមេរៀនថ្មីទៀត។ នៅសាលាធម្មតា សិស្សានុសិស្សអាចបន្តទៅមេរៀនថ្មីទោះជាពួកគេចេះ ឬក៏មិនចេះ មេរៀននោះក៏ដោយ។ គោលបំណងរបស់យើងគឺឲ្យក្មេងគ្រប់រូបចេះ គឺមានន័យថាពួកគេយល់បាន ៨០% ឬលើសពីនេះ នៅក្នុងថ្នាក់រៀន។ បើសិនជាសិស្សបានបង្ហាញថាមានមិនទាន់ចេះមេរៀននោះទេ ពួកគេត្រូវជំរុញឲ្យសិក្សាមេរៀននោះបន្ថែមទៀត រៀនជាមួយគ្រូរបស់ពួកគេ ហើយប្រឡងខ្លីៗ (ស្រដៀងៗគ្នា) ឬសរសេរអត្ថបទរបស់ពួកគេជាថ្មីម្តងទៀត។

តើរក្សា asynchronous មានន័យដូចម្តេច?

Asynchronous មានន័យថា សិស្សានុសិស្សអាចបញ្ចប់ការសិក្សានៅក្នុងកាលវិភាគដែលត្រូវតាមសេចក្តីត្រូវការរបស់ពួកគេ។ ថ្នាក់បើកមួយថ្ងៃ២៤ម៉ោង មួយអាទិត្យ៧ថ្ងៃ ហើយសិស្សានុសិស្សអាចប្រគល់កិច្ចការរបស់ពួកគេនៅពេលណាក៏បាន នៅក្នុងថ្ងៃធ្វើការ។ មានគ្រូប្រចាំរៀនរាល់ថ្ងៃធ្វើការ ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីសហការជាមួយសិស្សានុសិស្ស និងមាតាបិតា។

តើថ្នាក់សិក្សាតាមអ៊ិនធឺណិតទាំងអស់ គឺគ្រូបង្រៀនផ្ទាល់ ឬក៏អ្វី?

មានគ្រូបង្រៀនផ្ទាល់។ ថ្នាក់ PVA ជួបគ្នាជាក្រុមក្នុងមួយអាទិត្យម្តង នៅក្នុង «ថ្នាក់រៀនតាមអ៊ិនធឺណិត/virtual classroom» ហើយក៏ប្រើសម្រាប់ជា «ការិយាល័យក្នុងអ៊ិនធឺណិត/virtual office» របស់គ្រូដែរ។ តាមរយៈការឆ្លងឆ្លើយគ្នាតាម សម្លេង និងតាមការសរសេរ អ្នកប្រើអាចចូលរួមក្នុងការពិភាក្សាជាក្រុម ដោះស្រាយគណិតវិទ្យា ទទួលបានការបង្ហាត់បង្រៀនផ្ទាល់ នឹងចែកចាយឲ្យគ្នាទៅវិញទៅមកនូវ ស្នាដៃសិល្បៈ និងបទភ្លេង។ គេនឹងចែកការសិក្សាជាក្រុម ទាំងនេះទុក ដើម្បីឲ្យសិស្សានុសិស្សអាចព្យាករមេរៀនសាឡើងវិញ ទៅតាមសេចក្តីត្រូវការ។

តើថ្នាក់ PVA ប្រើសៀវភៅមេរៀនធម្មតា ឬក៏អ្វី?

ប្រើ។ សម្រាប់បច្ចុប្បន្ននេះ ថ្នាក់ PVA ភាគច្រើនប្រើសៀវភៅមេរៀន ជាទូទៅ គឺសៀវភៅដែលបោះពុម្ពដោយ ក្រុមហ៊ុន Prentice-Hall និង Holt។ ទោះជាដូច្នោះក៏ដោយ យើងមានមុខវិទ្យាជាច្រើនទៀត ដែលប្រើសៀវភៅមេរៀនតាមអ៊ិនធឺណិត ហើយចំនួននេះកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។

តើកូនខ្ញុំអាចរៀននៅតាមរបៀបរបស់ខ្លួន បានដែរឬទេ?

បាន លក្ខណៈងាយស្រួលរបស់ការសិក្សាតាមអ៊ិនធឺណិត អនុញ្ញាតឲ្យសិស្សានុសិស្សរៀនតាមល្បឿនរបស់ខ្លួន។ ទោះជាដូច្នោះក៏ដោយ សិស្សានុសិស្សត្រូវធ្វើកិច្ចការទាំងអស់របស់ខ្លួនដែលត្រូវដាក់ឲ្យ ហើយរៀនតាមល្បឿនដែលអាចឲ្យពួកគេបញ្ចប់មុខវិទ្យាទាន់ពេល។ កិច្ចការទាំងអស់អាចធ្វើបាន ចាប់ពីថ្ងៃចូលរៀនដំបូង ហើយយើងចង់ឲ្យសិស្សានុសិស្ស ធ្វើឲ្យហើយបានមុន បើសិនជាពួកគេយល់ពីកិច្ចការ និងចេះចាំនូវចំណេះដឹងទាំងនេះ។

តើកូនខ្ញុំត្រូវចំណាយពេលធ្វើកិច្ចការសាលា ប៉ុន្មានម៉ោង?

តាមច្បាប់របស់រដ្ឋឆីនស៊ីលវេរី គេតម្រូវឲ្យសិស្សានុសិស្សចំណាយពេលធ្វើកិច្ចការសាលាពី ៩០០ ទៅ ៩៩០ ម៉ោង ក្នុងមួយឆ្នាំសិក្សា។ រយៈពេលពិតប្រាកដដើម្បីទទួលបានជោគជ័យក្នុងការរៀនតាមអ៊ិនធឺណិត និងការបញ្ចប់មុខវិទ្យា អាចមានរយៈពេលខុសៗគ្នា ទៅតាមសមត្ថភាពរបស់សិស្ស ចំពោះមុខវិជ្ជាសិក្សា។ សិស្សានុសិស្សអាចចំណាយពេលធ្វើកិច្ចការសាលា ដោយគ្មានការកំណត់រយៈពេល។

ការតម្រូវឲ្យមករៀនតាមច្បាប់សាលានៅរដ្ឋឆីនស៊ីលវេរី៖

<p>៧២-៧៤ ថ្ងៃ</p> <p style="font-size: 2em; font-weight: bold;">៦</p>	<p>៤៥០ ម៉ោង ក្នុងមួយឆមាស</p> <p>៩០០ ម៉ោង ក្នុងមួយឆ្នាំសិក្សា</p>	<p>...នេះមានន័យថា</p> <p style="font-size: 2em; font-weight: bold;">២៥ ម៉ោង</p> <p>ក្នុងមួយសប្តាហ៍</p>	<p>នេះគឺ</p> <p style="font-size: 2em; font-weight: bold;">៥ ម៉ោង</p> <p>ក្នុងមួយថ្ងៃសិក្សា</p>
<p>៧២-៧៤ ថ្ងៃ</p> <p style="font-size: 2em; font-weight: bold;">៧ ដល់ ១២</p>	<p>៤៩៥ ម៉ោង ក្នុងមួយឆមាស</p> <p>៩៩០ ម៉ោង ក្នុងមួយឆ្នាំសិក្សា</p>	<p>...នេះមានន័យថា</p> <p style="font-size: 2em; font-weight: bold;">២៧,៥ ម៉ោង</p> <p>ក្នុងមួយសប្តាហ៍</p>	<p>នេះគឺ</p> <p style="font-size: 2em; font-weight: bold;">៥,៥ ម៉ោង</p> <p>ក្នុងមួយថ្ងៃសិក្សា</p>

ចំណុចសំខាន់៖

ចំណាយពេល **១ម៉ោង ក្នុងមួយថ្ងៃ លើមុខវិជ្ជាសិក្សា** ដើម្បីរៀនឲ្យបានតាមកំណត់

តើគេបង្រៀន កាយវិការកម្ម (P.E.) តាមអ៊ិនធឺណិតដោយវិធីណា?

ថ្នាក់ទាំងអស់ ត្រូវរួមបញ្ចូល សកម្មភាពនៃកាយ និង ការសិក្សា។ ទាំងពីរនេះអាចជួយសិស្សានុសិស្សក្នុងការរៀនសូត្រ និងការអភិវឌ្ឍន៍ នូវទម្លាប់នៃការរស់នៅដែលប្រកបដោយសុខភាព ហើយវាអាចបង្កើតកម្មវិធីហាត់ប្រាណដែលត្រូវតាមសេចក្តីត្រូវការរបស់សិស្សម្នាក់ៗ។ យើងខ្ញុំផ្តល់សម្ភារៈហាត់ប្រាណ ដូចជា ខ្សែលោតអន្ទាក់ ប្រដាប់វាស់ចម្ងាយ និងបាល់សម្រាប់ហាត់ប្រាណ ហើយសិស្សានុសិស្ស ត្រូវប្រគល់តារាងម៉ោងហាត់ប្រាណប្រចាំសប្តាហ៍។

តើកូនខ្ញុំអាចទទួលបានសម្រាប់ P.E. ចំពោះសកម្មភាពដូចជា កាយសម្ព័ន្ធ (gymnastics) រឺ ឬ ក្រុមកីឡា ឬទេ?

ភាគច្រើន ការបង្ហាត់បង្រៀនមួយចំនួនដែលបង្រៀនដោយគ្រូដែលមានវិញ្ញាបនបត្រ អាចរាប់ចូលជាមួយមុខវិជ្ជា ដែលគេតម្រូវឲ្យរៀន។ បែបនេះ គឺត្រូវមានការយល់ព្រមពីផ្នែកណែនាំសិស្សជាមុន ហើយអ្នកបង្ហាត់បង្រៀនត្រូវបំពេញតារាងម៉ោងប្រចាំសប្តាហ៍ ដែលត្រូវប្រគល់ឲ្យទៅគ្រូ P.E.។ ថ្លៃឈ្នួលសម្រាប់ថ្នាក់ឯកជនគឺជាការទទួលខុសត្រូវរបស់មាតាបិតា/អាណាព្យាបាល។ ម៉ោងហាត់រៀនមិនរាប់ថាជាម៉ោងសម្រាប់សកម្មភាពរបស់ P.E បានទេ។

តើការពិសោធន៍ផ្នែកវិទ្យាសាស្ត្រតាមអ៊ិនធឺណិត អាចធ្វើដោយវិធីណា?

សិស្សានុសិស្សដែលបានចុះឈ្មោះរៀនមុខវិទ្យាផ្នែកវិទ្យាសាស្ត្រ ធ្វើការពិសោធន៍ នៅក្នុងមន្ទីរពិសោធន៍តាមអ៊ិនធឺណិត (virtual laboratory)។ បើសព្វីនេះទៀត គេអាចតម្រូវឲ្យសិស្សានុសិស្សធ្វើការពិសោធន៍នៅផ្ទះរបស់ពួកគេ ដោយប្រើរបស់របរក្នុងផ្ទះ និង ប្រដាប់ប្រដាក់ក្នុងផ្ទះបាយ ដូចជា មេសសម្រាប់ដុតនំ និងស្លាបព្រាស្រាស់រង្វាល់។ ពេលខ្លះ គេអាចតម្រូវឲ្យសិស្សានុសិស្សទិញរបស់របរដើម្បីធ្វើការពិសោធន៍កិច្ចការវិទ្យាសាស្ត្ររបស់ពួកគេ។

តើគ្រូជាអ្នកឲ្យពិន្ទុកិច្ចការរបស់កូនខ្ញុំ ឬក៏កុំរៀនវាអ្នកឲ្យ?

ផលប្រយោជន៍មួយនៃ វិទ្យាសាស្ត្រតាមអ៊ិនធឺណិត របស់យើងគឺថា គ្រូចំណាយពេលទាំងអស់របស់គាត់ ធ្វើកិច្ចការជាមួយសិស្សានុសិស្ស និងផ្តល់យោបល់ដែលមានខ្លឹមសារ ដល់សិស្សានុសិស្ស។ ជាការពិតហើយ កិច្ចការខ្លះ អោយពិន្ទុដោយកុំព្យូទ័រ ដូចជាសំណួរដែលសួរថា ពិត/មិនពិត ឬសំណួរដែលត្រូវឲ្យផ្តួចផ្តើម ប៉ុន្តែការសរសេរទាំងអស់របស់សិស្ស គឺត្រូវរបស់ពួកគេជាអ្នកឲ្យពិន្ទុ។

តួនាទីរបស់ខ្ញុំជា មាតាបិតា/អាណាព្យាបាល

តើមាតាបិតាមានការទទួលខុសត្រូវអ្វីខ្លះ?

ទីមួយ ត្រូវដឹងថាសាលាសិក្សាតាមអ៊ិនធឺណិតជាសាលាដែលកូនលោកអ្នកអាចរៀនបានជោគជ័យ។ ធ្វើយ៉ាងណាឲ្យកូនមានកន្លែងសិក្សាត្រឹមត្រូវ និងមានអ្នកជួយមើលការខុសត្រូវនៅផ្ទះ។ ទីពីរ មានចំណាប់អារម្មណ៍លើកិច្ចការរបស់កូនលោកអ្នក ហើយឲ្យពួកគេដឹងថា តើការអប់រំមានសារៈសំខាន់ប៉ុណ្ណា។ សិស្សដែលគ្មានចិត្តចង់ដឹងចង់យល់ កម្រទទួលបានជោគជ័យណាស់ នៅក្នុងកម្មវិធីសិក្សាតាមអ៊ិនធឺណិតនេះ។ ទីបី ត្រូវដឹងពីការរីកចម្រើនរបស់កូន។ និយាយជាមួយគ្រូរបស់កូនលោកអ្នក។ ឲ្យគាត់ដឹងពីមធ្យោបាយដែលងាយស្រួលទាក់ទងជាមួយលោកអ្នក។ បើមានការទាក់ទងរវាង គ្រូ សិស្សានុសិស្ស និងមាតាបិតា កាន់តែច្រើន ធ្វើឲ្យសិស្សានុសិស្សកាន់តែមានជោគជ័យ។

តើវិទ្យាសាស្ត្រតាមអ៊ិនធឺណិត ធ្វើរបាយការណ៍ពិន្ទុទៅផ្ទះឬទេ?


របាយការណ៍ពិន្ទុចេញប្រចាំខែម្តង ដោយក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី។

តើធ្វើដូចម្តេចទើបខ្ញុំដឹងថា ការរៀនសូត្ររបស់កូនខ្ញុំគ្មានការរីកចម្រើន?

បើកូនរបស់លោកអ្នកគ្មានការរីកចម្រើនតាមការចង់បាន គ្រូនឹងទាក់ទងទៅលោកអ្នកដើម្បីពិភាក្សាអំពីរបៀបនេះ។ លោកអ្នកក៏អាចឃើញការខ្វះខាតការរីកចម្រើន នៅលើរបាយការណ៍អំពីការរីកចម្រើនរបស់កូន ផងដែរ។

តើខ្ញុំអាចពិនិត្យមើល ការរីកចម្រើន និងសកម្មភាពនៅក្នុងថ្នាក់ របស់កូនខ្ញុំបានទេ?

មាតាបិតាអាចមើលពិន្ទុរបស់សិស្សបានគ្រប់ពេល។ មាតាបិតាអាចមើលឃើញកិច្ចការណាមួយដែលក្មេង ធ្វើរួច បានប្រគល់ឲ្យគ្រូនៅពេលណា កិច្ចការនោះបានពិន្ទុប៉ុន្មាន និងមូលដ្ឋានរបស់គ្រូ។ មាតាបិតាក៏អាចឃើញតារាងសកម្មភាពរបស់កូននៅក្នុងថ្នាក់។ គេនឹងផ្ញើរបាយការណ៍ពីការរីកចម្រើន តាមអ៊ីមែលទៅ មាតាបិតា ក្រសួង និងសិស្សានុសិស្ស ជារៀងរាល់ថ្ងៃសុក្រ ដើម្បីឲ្យមាតាបិតាជ្រាបអំពីការរីកចម្រើនរបស់កូន។



PHILADELPHIA SCHOOL DISTRICT							12/13/2012	12:22 PM
Student	Subject	Days Enrolled	Possible Credit	Assignment Points Earned to Date	Assignments Grade Average	Cumulative Weekly Points	Percent of weekly assignments completed to date	Percent of overall course work completed to date
Student's Name Here				Last Login	17.95 hours		as of	12/13/2011 12:22 PM
Algebra II Honors	21CCCS	99	1.00	473 out of 710	67%	765	93%	36%
Biology A	BWA	97	1.00	N/A	79.53%	1500	69%	48%
Careers 101	21CCCS	99	0.50	737 out of 865	85%	390	222%	87%
English Literature Honors	21CCCS	99	1.00	369 out of 510	72%	765	67%	26%
Health	21CCCS	99	1.00	743 out of 825	90%	765	108%	41%
Intro to Fitness	21CCCS	99	0.50	380 out of 510	75%	390	131%	51%
World Geography	21CCCS	99	1.00	259 out of 375	69%	765	49%	19%

របាយការណ៍ប្រចាំសប្តាហ៍ អំពីការរីកចម្រើន ដូចគ្នាបង្ហាញខាងលើនេះ នឹងផ្ញើទៅ សិស្សានុសិស្ស មាតាបិតា និងក្រសួងអប់រំ ដើម្បីពិនិត្យមើលឲ្យបានជិតដល់ នូវការរីកចម្រើន និងពិន្ទុនៃកិច្ចការដែលគ្រូដាក់ឲ្យធ្វើ។

សម្ភារៈបច្ចេកទេស

តើគ្រឿងកុំព្យូទ័រដែលលក់ដាច់ឲ្យសិស្ស?

គេនឹងឲ្យកុំព្យូទ័រយូរដៃ Apple ទៅសិស្សានុសិស្ស ដែលមានបញ្ហាកម្មវិធីដែលចាំបាច់ មានឧទាហរណ៍សំព័ន្ធ និង CD/DVD នៅក្នុងប្រព័ន្ធស្រាប់។ ផ្តល់អ៊ិនធឺណិតដែលមានល្បឿនលឿននៅក្នុងផ្ទះ ហើយបើសិនជាមានកូនលើសពីម្នាក់រៀននៅសាលារបស់យើង យើងខ្ញុំអាចផ្តល់ប្រអប់តភ្ជាប់អ៊ិនធឺណិត (router) ដើម្បីប្រើរួមគ្នា។

តើត្រូវធ្វើដូចម្តេចបើកុំព្យូទ័រដែលសាលាឲ្យកូនខ្ញុំប្រើនោះ បែកបាក់នៅពេលកូនខ្ញុំកំពុងប្រើ?

មាតាបិតាជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់សម្ភារៈដែលគេឲ្យកូនលោកអ្នកប្រើទាំងអស់ ហើយក៏ត្រូវទទួលខុសត្រូវក្នុងការប្រគល់សម្ភារៈទាំងនោះ មកវិញ ក្នុងកំឡុងពេលប្រាំ (៥) ថ្ងៃ ក្រោយពេលដែលសិស្សបញ្ចប់មុខវិជ្ជាសិក្សារបស់ពួកគេ ឬឈប់ចូលរួមក្នុង វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត។ ការធានារ៉ាប់រងសម្រាប់កុំព្យូទ័រដែល បាត់ ត្រូវគេលួច ឬបែកបាក់ដោយចៃដន្យ គឺចំនួន ១០០\$។ មានព័ត៌មានលម្អិតថែមទៀត អំពីការទទួលខុសត្រូវរបស់ក្រុមគ្រូសារ ចំពោះកុំព្យូទ័រ នៅក្នុងកិច្ចព្រមព្រៀងផ្នែកបច្ចេកទេស របស់ វិជ្ជាស្ថានសិក្សាតាមអ៊ិនធឺណិត ដែលលោកអ្នក នឹងទទួលជាមួយកុំព្យូទ័រយូរដៃ។ ដោយការបើកប្រើកុំព្យូទ័រយូរដៃ លោកអ្នកយល់ព្រមតាមលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងផ្នែកបច្ចេកទេស។ សូមអានឲ្យបានច្បាស់លាស់ មុនពេលប្រើកុំព្យូទ័រ។

តើ PVA ផ្តល់ប្រព័ន្ធគ្រប់គ្រងអ៊ិនធឺណិតឬទេ ហើយតើត្រូវការប្រព័ន្ធអ៊ិនធឺណិតប្រភេទណា?

យើងសំណូមពរសុំឲ្យប្រើអ៊ិនធឺណិតដែលមានល្បឿនលឿន (cable, FiOS, DSL, satellite) បើសិនជាមានប្រព័ន្ធបែបនេះ។ ក្រុមគ្រូសារអាចជំរុញសេវាអ៊ិនធឺណិត ហើយ PVA នឹងសងថ្លៃវិញ (ដល់ទៅ ៤០\$ ក្នុងមួយខែ) ដែលជាថ្លៃប្រើក្នុងកំឡុងឆ្នាំសិក្សា។ យើងខ្ញុំក៏អាចផ្តល់ wireless card បើសិនជាគ្មានប្រព័ន្ធអ៊ិនធឺណិតនៅទីកន្លែងធ្វើកិច្ចការសាលារបស់ក្មេង។

តើកូនខ្ញុំត្រូវតែប្រើកុំព្យូទ័រដែលសាលាផ្តល់ឲ្យឬទេ?

យើងខ្ញុំចង់ឲ្យសិស្សានុសិស្សប្រើកុំព្យូទ័រដែលសាលាផ្តល់ឲ្យ ព្រោះវាមានកម្មវិធីដែលសិស្សត្រូវការទាំងអស់ ហើយគេបានរៀបចំជាពិសេសសម្រាប់មុខវិទ្យាសិក្សារបស់ពួកគេ។ អ្នកជំនួយផ្នែកបច្ចេកទេស អាចជួយដោះស្រាយបញ្ហាណាដែលទាក់ទងនឹងកុំព្យូទ័រដែលសាលាផ្តល់ឲ្យតែប៉ុណ្ណោះទេ។

តើ PVA ផ្តល់ជំនួយផ្នែកបច្ចេកទេសឬទេ?

ផ្តល់។ PVA មានក្រុមជំនួយផ្នែកបច្ចេកទេស មុខងាររបស់ពួកគេគឺធ្វើយ៉ាងណាកុំឲ្យបញ្ហាបច្ចេកទេសរារាំងមិនឲ្យសិស្សានុសិស្សធ្វើកិច្ចការរបស់ពួកគេឲ្យបានចប់រួចរាល់។ ក្រុមនេះធ្វើការប្រាំថ្ងៃក្នុងមួយអាទិត្យ ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច។ ពួកគេប្រើកម្មវិធីបញ្ជាពីចម្ងាយ ដើម្បីធ្វើការវិនិច្ឆ័យ និងដោះស្រាយបញ្ហា។ ក្រុមនេះក៏ផ្តល់ជំនួយតាមរូបសំបុត្រដែលផ្តល់នូវចម្លើយទៅនឹងបញ្ហាទូទៅ ដែលអាចជួយឲ្យសិស្សានុសិស្សដោះស្រាយបញ្ហាដែលលំបាកជាច្រើនឲ្យបានឆាប់រហ័ស។ ក្រៅពីនេះ អ្នកជំនួយផ្នែកបច្ចេកទេស មានកុំព្យូទ័រទុកសម្រាប់ផ្ញើ។ បើសិនជាសិស្សមានបញ្ហាដែលអ្នកជំនួយផ្នែកបច្ចេកទេសមិនអាចជួយបានភ្លាមៗ គេនឹងផ្ញើកុំព្យូទ័រទៅឲ្យសិស្សទាំងយប់។

តើកុំព្យូទ័ររបស់ PVA មានកម្មវិធីសម្រាប់ ត្រួតពិនិត្យ ឬទប់ស្កាត់ ឬទេ?

មាន កុំព្យូទ័ររបស់សាលាមានកម្មវិធី ដែលរារាំងមិនឲ្យមើលរូបសំបុត្រច្រើនដែលមិនសមរម្យ។ កម្មវិធីនេះក៏អាចតាមដានរូបសំបុត្រដែលកុំព្យូទ័រទើបនឹងចូលមើល។ មាតាបិតាត្រូវចាំថា កម្មវិធីសម្រាប់ទប់ស្កាត់ មិនអាចធ្វើបានគ្រប់លក្ខណៈនោះទេ ហើយមាតាបិតាត្រូវមានបំណងចំពោះកូន អំពីការចូលមើលរូបសំបុត្រដែលសមរម្យ។ មាតាបិតាត្រូវតាមដានសកម្មភាពនៃការប្រើអ៊ិនធឺណិតរបស់សិស្ស។

សកម្មភាពក្នុងការរស់នៅរបស់សិស្ស

តើមាន ក្លឹប និងពិធីបញ្ចប់ការសិក្សា ឬទេ?

សិស្សានុសិស្សអាចចូលរួមក្នុងកម្មវិធីរៀនបន្ថែម និងសកម្មភាពដែលឧបត្ថម្ភដោយក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី។ សិស្សានុសិស្សអាចចូលរួមក្នុងពិធីចែកសញ្ញាប័ត្រ។

តើសិស្សានុសិស្សអាចចូលរួមក្នុងកម្មវិធីក្រៅម៉ោងសិក្សា និងកីឡា បានទេ?

បាន! គេជំរុញឲ្យសិស្សានុសិស្សរបស់ PVA ចូលរួមក្នុងសកម្មភាពនៅក្រៅថ្ងៃរៀនធម្មតា។ PVA ឧបត្ថម្ភដំណើរការស្ថាប័នរៀនរាល់ត្រីមាស។

តើយើងត្រូវទៅអាគារសាលា ឬទេ?

យើងខ្ញុំជំរុញឲ្យមាតាបិតា និងសិស្សានុសិស្ស ចូលរួមក្នុងអ្វីៗទាំងអស់ដែលក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ីផ្តល់ឲ្យ រួមទាំងកម្មវិធីនៅ សាលារបស់យើង។ យើងខ្ញុំចង់ឲ្យលោកអ្នកដឹងថា យើងខ្ញុំទទួលស្វាគមន៍លោកអ្នក និងកូនរបស់លោកអ្នក គ្រប់ពេលវេលា។ យើងខ្ញុំទុកឲ្យលោកអ្នកជ្រើសរើសកម្រិតនៃការចូលរួមរបស់ក្រុមគ្រូសារលោកអ្នក។ ទោះជាដូច្នោះក៏ដោយ ពេលខ្លះ យើងខ្ញុំតម្រូវឲ្យលោកអ្នក និង/ឬ កូនរបស់លោកអ្នក មកកាន់ការិយាល័យរបស់យើង ដូចជានៅពេលមាន៖ ការណែនាំ អង្គប្រជុំ IEP ការប្រជុំរវាងមាតាបិតា និងគ្រូ។ បើសិនជាទៀត រដ្ឋធិនស៊ីលវេញាតត្រូវឲ្យការវាយតម្លៃទាំងអស់ ធ្វើឡើងនៅកន្លែងដែលមានអ្នកឃ្លាំមើល។ មណ្ឌលសិក្សាដែលអ្នកអាចមកគ្រប់ពេល ទាំងអស់ បើកទទួលសិស្សានុសិស្ស ដើម្បីផ្តល់ជំនួយ និងសម្រាប់ឲ្យសិស្សទាក់ទងជាមួយមិត្តភក្តិ។

តើលោកអ្នកមានសំណួរអ្វីផ្សេងទៀតអំពីវិធីនៃការចុះឈ្មោះនេះដែរឬទេ? សូមទូរស័ព្ទទៅលេខ ២១៥-៤០០-៨៤៨៤ ដើម្បីទុកសារសម្លេង ឬផ្ញើសំណួរមកយើងខ្ញុំតាមរូបសំបុត្រ។

www.philasd.org/laguage/khmer/help យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកវិញតាមការប្រញាប់ដែលអាចធ្វើទៅបាន។